



កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃ សមិទ្ធផល ៥ ឆ្នាំ

របាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៧

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨

មាតិកានុក្រម



១

សេចក្តីផ្តើម

២

វិធានការកម្មវិធីកែទម្រង់ឆ្នាំ២០១៧

៣

លទ្ធផលនៃការវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

៤

បញ្ហាប្រឈម និងសំណើដំណោះស្រាយ

៥

សន្និដ្ឋាន



១. សេចក្តីផ្តើម

១.១. សាវតា

១.២. គោលបំណង

១.៣. វិធីសាស្ត្រត្រួតពិនិត្យ និងវាយតម្លៃ

១.៤. វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់ គ.ហ.ស.



១.១. សាវតារ

- ❑ សារាចរលេខ ០៩ ចុះថ្ងៃទី២៨ ធ្នូ ២០១៥ ស្តីពី “វិធាន និងនីតិវិធីនៃការរៀបចំការអនុវត្ត ការត្រួតពិនិត្យ តាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ត្រូវបានសម្រេច និង ដាក់ឱ្យអនុវត្តដោយ រាជរដ្ឋាភិបាលកម្ពុជា ។
- ❑ របាយការណ៍ឆ្នាំ២០១៧ គឺខុសប្លែកពីរបាយការណ៍វឌ្ឍនភាពមុនៗ ដោយមិនត្រឹមតែរួមបញ្ចូលទាំងសមិទ្ធកម្មតាម អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវឌ្ឍនភាពតាមក្រសួង ស្ថាប័ន ប៉ុណ្ណោះទេ តែថែមទាំង បញ្ចូលការវាយតម្លៃ PEFA ឆ្នាំ២០១៧ ផងដែរ ។

១.២. គោលបំណង

- ❑ កំណត់ភាពខ្លាំង និង ភាពខ្សោយនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ❑ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ។



១.៣. វិធីសាស្ត្រត្រួតពិនិត្យ និងវាយតម្លៃ

ដើម្បីឱ្យការត្រួតពិនិត្យ និង វាយតម្លៃអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានភាពគ្រប់ជ្រុងជ្រោយ,
អ.គ.ហ. សម្រេចជ្រើសរើសយកវិធីសាស្ត្រចំនួន ០៣ រួមមាន៖

CAP 3

ករណីសិក្សា



✓ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់
ក្រសួងចំនួន ០៤ រួមមាន ក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា,
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលរាជធានី
ភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ





១.៤. វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់ គ.ហ.ស. (១/៣)

ល.រ	អនុសាសន៍ដែលបានលើកឡើង	កាលបរិច្ឆេទ	អង្គភាពទទួលបន្ទុក	លទ្ធផលសម្រេចបាន
១	រៀបចំមូលនិធិកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	ត.ម.ទី៤ ឆ្នាំ២០១៦	អ.គ.ហ.	(១) សម្តេចតេជោបានឯកភាព និងដាក់ឱ្យអនុវត្តសេចក្តីសម្រេចស្តីពីការប្រើប្រាស់ចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័នប្រមូលចំណូលសម្រាប់ការផ្តល់ការលើកទឹកចិត្តលើទឹកចិត្តលើការងារកែទម្រង់ PFM (២) អ.គ.ហ. បានរៀបចំប្រកាស, សារាចរ, សេចក្តីណែនាំបន្ថែម ដើម្បីអនុវត្តមូលនិធិនេះ
២	ត្រួតពិនិត្យនិងកែលម្អលើប្រព័ន្ធវាយតម្លៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ សម្រាប់ឆ្នាំ២០១៧	ត.ម.ទី៤ ឆ្នាំ២០១៦	អ.គ.ហ.	បាននិងកំពុងរៀបចំ (១) ទម្ងន់តាមចង្កោមសកម្មភាពគោលបំណង និងផ្នែកនៃ CAP3 (២) ប្រព័ន្ធត្រួតពិនិត្យតាមដាននិងវាយតម្លៃសម្រាប់កម្មវិធីទាំងមូល (Online)



១.៤. វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់ គ.ហ.ស. (១/៣)

ល.រ	អនុសាសន៍ដែលបានលើកឡើង	កាលបរិច្ឆេទ	វឌ្ឍនភាព ទទួលបាន	លទ្ធផលសម្រេចបាន
៣	បញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍន៍ សមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	ត.ម.ទី៤ ឆ្នាំ២០១៦	វ. ស. ហ.	ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី កសហវ ឯកភាពលើ យុទ្ធសាស្ត្រនេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨
៤	ស្នើឯកឧត្តម ចាន់ សុធី និង ឯកឧត្តម ផាន់ ផល្លា សិក្សាអំពីទម្រង់ សំណើថវិកាសង្ខេបថវិកាជាតិប្រចាំឆ្នាំសម្រាប់ធ្វើការផ្សព្វផ្សាយជា សាធារណៈ បន្ទាប់ពីគណៈរដ្ឋមន្ត្រីអនុម័តសំណើកញ្ចប់ថវិកា។	ត.ម.ទី៤ ឆ្នាំ២០១៦	អគ្គ.ថវិកា និង អគ្គ.គោល នយោបាយ	បានរៀបចំ និងផ្សព្វផ្សាយសំណើថវិកាសង្ខេបជាតិប្រចាំឆ្នាំ ២០១៨ លើគេហទំព័ររបស់ កសហវ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧ ។ តំណភ្ជាប់៖ http://mef.gov.kh/documents/mustsee/Executive-summary.pdf
៥	បញ្ចប់ការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨- ២០២៥	ត.ម.ទី៤ ឆ្នាំ២០១៥	អគ្គ.ថវិកា	គណៈរដ្ឋមន្ត្រី បានអនុម័តយុទ្ធសាស្ត្រនេះ នៅថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៨
៦	រៀបចំមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ រាជរដ្ឋាភិបាល	ត.ម.ទី៤ ឆ្នាំ២០១៥	អ.គ.ហ.	បាននិងកំពុងជ្រើសរើសទីប្រឹក្សាជាតិ



១.៤. វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់ គ.ហ.ស. (៣/៣)

ល.រ	អនុសាសន៍ដែលបានលើកឡើង	កាលបរិច្ឆេទ	អង្គភាពទទួលបន្ទុក	លទ្ធផលសម្រេចបាន
៧	បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ	ត.ម.ទី៣ ឆ្នាំ២០១៧	អគ្គ.ទ្រព្យសម្បត្តិរដ្ឋ	បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
៨	បញ្ចប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ IPSAS-Cash Basis ដែលត្រូវផលិតចេញពីប្រព័ន្ធ	ត.ម.ទី៣ ឆ្នាំ២០១៧	អគ្គ.រតនាគារជាតិ	បានបញ្ចប់រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ IPSAS-Cash Basis និងកំពុងពិនិត្យលើគុណភាពនៃរបាយការណ៍
៩	រៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥	ត.ម.ទី៣ ឆ្នាំ២០១៧	អគ្គ.លទ្ធកម្ម	- បានបង្កើតក្រុមការងារ - បានរៀបចំមាតិការក្រុមនៃឯកសារយុទ្ធសាស្ត្រនេះ
១០	រៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងអនុក្រឹត្យ និងប្រកាសពាក់ព័ន្ធលទ្ធកម្មសាធារណៈ	ត.ម.ទី១ ឆ្នាំ ២០១៧	អគ្គ.លទ្ធកម្ម	- អនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការប្តឹងនិងដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ - នៅសល់ការរៀបចំប្រកាសចំនួន៣ បន្ថែមទៀត ។
១១	បញ្ចប់ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ	ត.ម.ទី១ ឆ្នាំ ២០១៧	អគ្គ.ទ្រព្យសម្បត្តិរដ្ឋ	បញ្ចប់កិច្ចប្រជុំកម្រិតអន្តរក្រសួង ស្ថាប័ន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨



២. វឌ្ឍនភាពកម្មវិធីកែទម្រង់ឆ្នាំ២០១៧

២.១. វឌ្ឍនភាពនៃការអនុវត្ត CAP3 របស់ កសបាវ

២.២. សមិទ្ធកម្មតាមក្រសួង ស្ថាប័ន

**២.៣. លទ្ធផលនៃការសិក្សាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់
ក្រសួង ស្ថាប័ន**



២.១ វិធានការណ៍ការអនុវត្ត CAP3 របស់ កសបាច (១/៣)

ការប្រែប្រួលចរន្តសម្ព័ន្ធក្រុមខណ្ឌដែលការសកម្មភាពរួមដំណាក់កាលទី២ របស់ដំណាក់កាលទី៣

ចរន្តសម្ព័ន្ធ CAP	ដែលការសកម្មភាពរួម ដំណាក់កាលទី២	ដែលការសកម្មភាពរួម ដំណាក់កាលទី២ ថ្មី ២០១៤-២០១៥	ដែលការសកម្មភាពរួម ដំណាក់កាលទី៣ ២០១៦-២០២០	ដែលការសកម្មភាពរួម ដំណាក់កាលទី៣ ២០១៧-២០២០
ផ្នែក	៣	៤	៥	៥
គោលបំណង	១៤	១៦	២១	២២
ចន្លោះសកម្មភាព	៦២	៧១	៦៨	៦៩



២.១ វឌ្ឍនភាពនៃការអនុវត្ត CAP3 របស់ កសបាច (២/៣)

កម្មវិធីកែទម្រង់ ឆ្នាំ២០១៧ សម្រេចបាន ៩៣% ធៀបនឹងផែនការសកម្មភាពសរុប




ល្អប្រសើរ (៩៦% - ១០០%), ល្អ (៨៦% - ៩៥%), ល្អបង្អួច (៧១% - ៨៥%), មធ្យម (៦១% - ៧០%), ខ្សោយ (០% - ៦០%)





២.១ វឌ្ឍនភាពនៃការអនុវត្ត CAP3 របស់ កសបាច (៣/៣)



* គោលបំណង៤៣ មិនត្រូវបានវាយតម្លៃ ដោយសារមិនដល់ពេលអនុវត្ត



សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (១/៧)


ផ្នែកទី១	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
តារាងវិវឌ្ឍន៍សេដ្ឋកិច្ច ថវិកា	១. ការអនុវត្តចំណូលធៀបនឹងច្បាប់ថវិកា (* ចរន្ត+ មូលធន ក្នុងស្រុក)	+/- ៥%	១០៦,០៩%
	២. កំណើនចំណូលចរន្ត	យ៉ាងតិចកើន ០,៥ ពិន្ទុភាគរយ នៃ ផ.ស.ស.	១,០៤ ពិន្ទុភាគរយនៃ ផ.ស.ស (ឆ្នាំ២០១៦=១៨,៨៥% នៃ ផ.ស.ស និងឆ្នាំ២០១៧ = ១៩,៥៩% នៃ ផ.ស.ស.)
	៣. ការអនុវត្តចំណាយធៀបនឹងច្បាប់ថវិកា	+/- ៥%	៩៨,៧%
	៤. ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់	បំណុលកកស្ទះ (Arrears) ទាបជាង ២% នៃចំណាយសរុប	គ្មាន (គិតចាប់តាំងពីអាណត្តិចូលរតនាគារក្នុងរយៈពេល ៦០ ថ្ងៃ និងមិនរួមបញ្ចូលបំណុលមរតក)
	៥. ប្រសិទ្ធភាពការគ្រប់គ្រងបំណុលសាធារណៈ	ទាបជាង ៤០% នៃ ផ.ស.ស.	- ២០,៦% នៃ ផ.ស.ស. (មិនរួមបញ្ចូលបំណុលមរតក) - ២២,៨% នៃ ផ.ស.ស. (រួមបញ្ចូលបំណុលមរតក)

* ចំណូលចរន្តថ្នាក់ជាតិ+ ចំណូលរដ្ឋបាលរាជធានី ខេត្ត




ការគ្រប់គ្រងចំណូលក្នុងស្រុក និងកំណើនចំណូលចរន្ត

ចំណូលក្នុងស្រុកប្រមូលបានធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៣-២០១៧



កំណើនចំណូលចរន្តពិន្ទុភាគរយនៃផលសសឆ្នាំ២០១៣-២០១៧





សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (២/៧)

ផ្នែកទី២	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
គណនេយ្យភាពហិរញ្ញវត្ថុ 	- សមាសធាតុនៃ FMIS ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធបន្ថែមទៀត	- ចំណាត់ថ្នាក់សេដ្ឋកិច្ច, អង្គភាពប្រតិបត្តិ និងរដ្ឋបាល, ភូមិសាស្ត្រ, ប្រភពមូលនិធិ, គម្រោង, កម្មវិធី និងមុខងារ - មានប្លង់គណនេយ្យថ្មី ត្រូវបានកែសម្រួលឱ្យស្របតាមស្តង់ដារអន្តរជាតិ	- ចំណាត់ថ្នាក់សេដ្ឋកិច្ច, កម្មវិធី, មុខងារ អង្គភាពប្រតិបត្តិ និងរដ្ឋបាល, ភូមិសាស្ត្រ, ប្រភពមូលនិធិ និងគម្រោង ត្រូវបានរៀបចំ និងផ្សព្វផ្សាយ។ ចំណាត់ថ្នាក់សេដ្ឋកិច្ច និង កម្មវិធី ត្រូវបានអនុវត្ត រីឯចំណាត់ថ្នាក់រដ្ឋបាលគឺមិនទាន់ពេញលេញនៅឡើយ។ - ប្លង់គណនេយ្យថ្មី ត្រូវបានរៀបចំ និងដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ។ - ប្លង់គណនេយ្យសម្រាប់គ្រឹះស្ថានសាធារណៈត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត
	- ដោះស្រាយបញ្ហាសេសសល់នៃប្រព័ន្ធ FMIS ដំណាក់កាលទី១ - រៀបចំ និងដាក់ឱ្យអនុវត្ត FMIS ដំណាក់កាលទី២	- ការបិទបញ្ជីគណនេយ្យឆ្នាំ២០១៦ - អ្នកប្រើប្រាស់មានភាពស្មើគ្នានឹងរបាយការណ៍ FMIS សម្រាប់គ្រប់គ្រងថវិកា - ការកែតម្រូវកាលបរិច្ឆេទក្នុង FMIS - ប្រព័ន្ធ FMIS អាចផលិតរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារមូលដ្ឋានសាច់ប្រាក់ IPSAS - ពង្រីកការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដល់ក្រសួង ស្ថាប័ន	- បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ KIT និងចាប់ផ្តើមប្រព័ន្ធ FMIS ពេញលេញ - ប្រព័ន្ធ FMIS នឹងអាចបិទបញ្ជីហិរញ្ញវត្ថុឆ្នាំ២០១៧ - វគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាផ្សព្វផ្សាយស្តីពី FMIS ត្រូវបានរៀបចំជូនមន្ត្រីរាជការសម្រាប់គោលដៅពង្រីកការអនុវត្តប្រព័ន្ធ FMIS - របាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានសាច់ប្រាក់ IPSAS អាចទាញចេញតាមប្រព័ន្ធ FMIS - ក្រសួង ស្ថាប័នចំនួន ១០ ត្រូវបានដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ឆ្នាំ២០១៨



សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (៣/៧)

ផ្នែកទី២	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
គណនេយ្យភាពហិរញ្ញវត្ថុ 	តម្លាភាពថវិកាត្រូវបានបង្កើនជាលំដាប់	ឯកសារថវិកាប្រចាំឆ្នាំត្រូវបានផ្សព្វផ្សាយ	- ថវិកាសង្ខេប២០១៧ត្រូវបានផ្សព្វផ្សាយ - សំណើថវិកាសង្ខេបជាតិប្រចាំឆ្នាំ២០១៨ ត្រូវបានផ្សព្វផ្សាយបន្ទាប់ពីគណៈរដ្ឋមន្ត្រីអនុម័ត - សារាចរណែនាំពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងកញ្ចប់ថវិកាត្រូវបានផ្សព្វផ្សាយ - របាយការណ៍អនុវត្តថវិកាក្នុងឆ្នាំត្រូវបានផ្សព្វផ្សាយ - របាយការណ៍ត្រួតពិនិត្យថវិកាពាក់កណ្តាលឆ្នាំ២០១៧ ត្រូវបានផ្សព្វផ្សាយ - ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅឆ្នាំ២០១៦ ត្រូវបានរៀបចំនិងផ្សព្វផ្សាយ - ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាត្រូវបានផ្សព្វផ្សាយលើគេហទំព័រចំនួន ២ ដង/ឆ្នាំ - ផែនការលទ្ធកម្ម, សេចក្តីជូនដំណឹងការដេញថ្លៃ និងការប្រគល់កិច្ចសន្យាលទ្ធកម្មត្រូវបានផ្សព្វផ្សាយ - របាយការណ៍ត្រួតពិនិត្យកិច្ចលទ្ធកម្មសាធារណៈតាមក្រោយ ដែលស្ថិតនៅក្រោមសិទ្ធិសម្រេចលើស្ថាប័នអនុវត្តលទ្ធកម្ម/អង្គភាពថវិកាប្រចាំឆ្នាំ២០១៦ លើការិយបរិច្ឆេទឆ្នាំ២០១៥ ត្រូវបានផ្សព្វផ្សាយ



សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (៤/៧)

ផ្នែកទី៣	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
ការផ្សព្វផ្សាយវិភាគ ទៅនឹងគោល នយោបាយ 	ថវិកាកម្មវិធីនិងអង្គភាពថវិកា ត្រូវបានអនុវត្តគ្រប់ក្រសួង ស្ថាប័ននិងរដ្ឋបាលរាជធានី ខេត្ត	គ្រប់ក្រសួង ស្ថាប័នត្រូវបានដាក់ ឱ្យអនុវត្តថវិកាកម្មវិធីឆ្នាំ២០១៨ (សរុប ៣៩)	- ២០១៥ : ១០ ក្រសួង ស្ថាប័ន - ២០១៦ : ១៥ ក្រសួង ស្ថាប័ន បន្ថែម - ២០១៧: ១១ ក្រសួង ស្ថាប័ន បន្ថែម - ២០១៨: ៣ ក្រសួង ស្ថាប័ន បន្ថែម
		រដ្ឋបាលរាជធានី ខេត្ត ត្រូវបាន ដាក់អនុវត្តថវិកាកម្មវិធីជាបន្ត បន្ទាប់រហូតដល់ឆ្នាំ២០២០ (សរុប ២៥)	- ឆ្នាំ ២០១៧ ខេត្តចំនួន ០៦ : ខេត្តកំពង់ស្ពឺ, កែប, កោះកុង, ប៉ៃលិន, ក្រចេះ និងស្ទឹងត្រែង - ឆ្នាំ ២០១៨ ខេត្តចំនួន ០៦ : ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, កំពត, ព្រៃវែង, តាកែវ និងរតនៈគិរី



សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (៥/៧)

ផ្នែកទី៣	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
ការផ្សព្វផ្សាយ ថវិកាទេវ និងគោល នយោបាយ 	ក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF) និង ក្របខ័ណ្ឌថវិការយៈពេលមធ្យម (MTBF) ត្រូវបាន រៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដាក់ ជូនគណៈរដ្ឋមន្ត្រី ពិនិត្យ និងអនុម័ត	MTFF និង MTBF ត្រូវបាន រៀបចំ និងដាក់ឱ្យអនុវត្ត	MTFF និង MTBF ត្រូវបានបញ្ជាក់គោលដៅដើម្បី រៀបចំយ៉ាងច្បាស់ក្នុងយុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥
	ផែនការយុទ្ធសាស្ត្រថវិកាត្រូវបានរៀបចំ និងអនុវត្ត ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព	គម្លាតថវិកា (ផែនការយុទ្ធ- សាស្ត្រថវិកា និងថវិកាអនុម័ត) ត្រូវបានកាត់បន្ថយ	- សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ មានកំណត់នូវពិធានសម្រាប់ការចំណាយតាម វិស័យនីមួយៗ - ការរៀបចំរចនាសម្ព័ន្ធផែនការយុទ្ធសាស្ត្រថវិកា ត្រូវបានកែលម្អ - ការចរចារកញ្ចប់ថវិកាត្រូវបានរៀបចំដោយផ្ដោត លើអាទិភាព។



សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (៦/៧)

ផ្នែកទី៤	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
គណនេយ្យភាពសមិទ្ធកម្ម 	ក្របខ័ណ្ឌគោលនៃគោលការណ៍ថវិកាផ្អែកលើសមិទ្ធកម្ម	-	បន្ទាប់ពី BSRS ឆ្នាំ២០១៨-២០២៥ ត្រូវបានរៀបចំ និងអនុម័ត, CAP3 ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយផ្នែកទី៤ មានសូចនាករវាស់វែងចំនួន ៣ រួមមាន (១). ក្របខ័ណ្ឌគណនេយ្យភាព នៃថវិកាសមិទ្ធកម្ម, (២). ក្របខ័ណ្ឌសវនកម្មសមិទ្ធកម្ម (គ្រប់អង្គភាពសវនកម្មផ្ទៃក្នុងនៃក្រសួង ស្ថាប័នមានផែនការយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុង និងផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងមានសមត្ថភាពធ្វើសវនកម្មហិរញ្ញវត្ថុ, អនុលោមភាពតាមក្របខ័ណ្ឌគតិយុត្ត, ប្រព័ន្ធព័ត៌មានវិទ្យា និងសមិទ្ធកម្ម) ត្រូវបានរៀបចំ និង (៣). ក្របខ័ណ្ឌត្រួតពិនិត្យនិងវាយតម្លៃ នៃថវិកាសមិទ្ធកម្ម និងយន្តការប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបានរៀបចំ ។ ផ្នែកទី៤ នេះមានចំនួន ៤ គោលបំណង។
	បង្កើតក្របខ័ណ្ឌគណនេយ្យភាពនៃសមិទ្ធកម្ម	-	



សង្ខេបលទ្ធផលសម្រេចបានផ្នែកទាំង ៥ សម្រាប់ឆ្នាំ២០១៧ (៧/៧)

ផ្នែកទី៥	សូចនាករសមិទ្ធកម្មគន្លឹះ	គោលដៅ	លទ្ធផលសម្រេចបានឆ្នាំ២០១៧
ការគាំទ្រ PFMRP រួមរដ្ឋបាល ដោយគ្រប់គ្រង និងចីរភាព 	- កសាងសមត្ថភាពបច្ចេកទេស លើវិស័យហិរញ្ញវត្ថុសាធារណៈ - ប្រព័ន្ធលើកទឹកចិត្តសម្រាប់ ក្រុមការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	- មានផែនការយុទ្ធសាស្ត្រ កសាងសមត្ថភាព រយៈពេលមធ្យមនិងវែង លើវិស័យហិរញ្ញវត្ថុ សាធារណៈ - មានប្រព័ន្ធលើកទឹកចិត្ត សម្រាប់ក្រុមការងារ កែទម្រង់	- ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍន៍សមត្ថភាពក្នុងក្រប- ខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំ - មូលនិធិនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន រៀបចំ និងដាក់ឱ្យអនុវត្ត ព្រមទាំងបានបញ្ចប់ការរៀបចំនីតិវិធីលម្អិត - ពង្រឹងការអនុវត្តប្រកាសលេខ ៦១៦ សហវ.ប្រក ស្តីពីមូលនិធិលើកទឹក ចិត្តស្តីពីគោលការណ៍ យន្តការ នីតិវិធី និងការត្រួតពិនិត្យសម្រាប់ផ្តល់ការ លើកទឹកចិត្តដោយប្រើប្រាស់ប្រាក់រង្វាន់របស់ក្រុមការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួង ស្ថាប័ន ដោយដាក់ឱ្យអនុវត្ត សារាចរលេខ ០៤។ - បណ្តុះបណ្តាលនិងទស្សនកិច្ចសិក្សាពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, ការគ្រប់គ្រងចំណូល និងភាពជាអ្នកដឹកនាំ ។ល។



២.២. សមិទ្ធកម្មតាមក្រសួង ស្ថាប័ន

□ របាយការណ៍វឌ្ឍនភាពរបស់ក្រសួង ស្ថាប័ន ត្រូវបែងចែកជា ៥ ស្ថាប័ន រួមមាន៖

១. ស្ថាប័នសេវាសេដ្ឋកិច្ច (១១ ក្រសួង ស្ថាប័ន)

២. ស្ថាប័នសេវាហិរញ្ញវត្ថុ ការបរទេស និងសេវាសាធារណៈទូទៅ (៨ ក្រសួង ស្ថាប័ន)

៣. ស្ថាប័នសេវាការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ (៥ ក្រសួង ស្ថាប័ន)

៤. ស្ថាប័នសេវាសង្គមកិច្ច (៦ ក្រសួង ស្ថាប័ន)


៥. ស្ថាប័នសេវាកំពូល និងឯករាជ្យ (១១ ក្រសួង ស្ថាប័ន) ។

□ វឌ្ឍនភាពរបស់ក្រសួង ស្ថាប័ន នីមួយៗ ជាភាគរយ (%) មិនមានន័យថា ជាការប្រៀបធៀបក្រសួង ស្ថាប័ន មួយទៅក្រសួង ស្ថាប័នមួយទៀតទេ ដោយសារតែគុណភាពនៃការរៀបចំផែនការសកម្មភាពក្រសួង ស្ថាប័នមួយចំនួនមានកម្រិត សកម្មភាពគាំទ្រតិច និងការងារជាប្រចាំថ្ងៃ រីឯក្រសួង ស្ថាប័នផ្សេងទៀត មានសកម្មភាពច្រើន និងជាប្រភេទការងារកែទម្រង់។



២.២. សមិទ្ធកម្មតាមក្រសួង ស្ថាប័ន

- ❑ ជាគោលការណ៍ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើការសម្រេចកំណត់ឱ្យក្រសួង ស្ថាប័ន យ៉ាងច្រើនថវិកាចំនួន ១២០ លានរៀល ដើម្បីគាំទ្រលើការងារអាទិភាពចំនួន ៣ រួមមាន (១). ពង្រឹងការគ្រប់គ្រងការប្រមូលចំណូល, (២). ពង្រឹងការអនុវត្តប្រព័ន្ធ FMIS និង (៣). ការពង្រឹងការអនុវត្តថវិកាកម្មវិធី។
- ❑ ការអនុវត្តថវិកាឆ្នាំ២០១៧ របស់ក្រសួង ស្ថាប័ន គាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានចំនួន **៣ ៨៨៨** លានរៀល (ដោយគិតទាំងបុរេប្រទាន និងលទ្ធកម្ម) ស្មើនឹង **៨១,៥%** នៃកញ្ចប់ថវិកាអនុវត្តសរុប។





២.២. សមិទ្ធកម្មតាមក្រសួង ស្ថាប័ន

❑ ក្រសួង ស្ថាប័ន មិនបានប្រើប្រាស់ថវិកានៃ PFMRP ឆ្នាំ២០១៧ រួមមាន៖

១. ក្រសួងយុត្តិធម៌
២. សាលាឧទ្ធរណ៍មហាអយ្យការ
៣. ក្រសួងពត៌មាន
៤. ក្រសួងព្រះបរមរាជវាំង
៥. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
៦. អគ្គលេខាធិការដ្ឋានតុលាការកំពូល ។

វិស័យ	ក្រសួង-ស្ថាប័ន	ថវិកាអនុម័ត (លានរៀល)	ថវិកាអនុវត្ត (លានរៀល)	ចំនួនសកម្មភាព សម្រេចបាន	ពិន្ទុទទួលបាន (%)
ស្ថាប័នសេវាសេដ្ឋកិច្ច	រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល	121	45.53	17/25	59
	ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	120	123.5	11/25	64
	ក្រសួង ដី និងថាមពល	124	66.96	15/20	87
	ក្រសួងពាណិជ្ជកម្ម	124	43.46	23/39	90
	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	113	115.58	33/43	76
	ក្រសួងអភិវឌ្ឍន៍ជនបទ	117	98.74	21/29	94
	ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	107	81.52	21/32	91
	ក្រសួងសាធារណការ និងដឹកជញ្ជូន	128	112.96	20/55	50
	ក្រសួងទេសចរណ៍	115	32.6	15/24	92
	ក្រសួងធនធានទឹក និង ឧតុនិយម	126	68.88	15/18	83
	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	137	116.67	15/19	91
ស្ថាប័នសេវាហិរញ្ញវត្ថុ ការបរទេស និងសេវា សាធារណៈទូទៅ	ទីស្តីការគណៈរដ្ឋមន្ត្រី	49	0.4	4/10	82
	ក្រសួងមុខងារសាធារណៈ	118	129.84	35/35	100
	ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	82	9.83	11/12	86
	ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	119	128.32	13/14	98
	ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ	0	0	10/19	71
	ក្រសួងពត៌មាន	120	0	5/8	94
	ក្រសួងផែនការ	322	292.54	27/37	91
	គណៈកម្មការមូលបត្រកម្ពុជា	93	68.97	3/4	91




វិស័យ	ក្រសួង-ស្ថាប័ន	ថវិកាអនុម័ត (លានរៀល)	ថវិកាអនុវត្ត (លានរៀល)	ចំនួនសកម្មភាព សម្រេចបាន	ពិន្ទុទទួលបាន (%)
ស្ថាប័នសេវាការពារ ជាតិ សន្តសុខ និង សណ្តាប់ធ្នាប់សាធារណៈ	ក្រសួងការពារជាតិ	117	110.37	19/19	100
	ក្រសួងមហាផ្ទៃ-ផ្នែក សន្តិសុខ	116	34.7	23/25	99
	ក្រសួងមហាផ្ទៃ-ផ្នែក រដ្ឋបាលទូទៅ	123	132.83	19/19	100
	ក្រសួងបរិស្ថាន	119	122.09	16/18	98
	ក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង់	119	0	13/19	98
ស្ថាប័នសេវាសង្គមកិច្ច	ក្រសួងសុខាភិបាល	120	110.44	14/16	92
	ក្រសួងអប់រំ យុវជន និងកីឡា	135	120.89	26/35	95
	ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	94	127.22	18/19	95
	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា	91	56.03	13/17	88
	ក្រសួងធម្មការ និង សាសនា	115	63.38	26/29	86
	ក្រសួងកិច្ចការនារី	110	113.09	11/13	98
ស្ថាប័នសេវាកំពូល និងឯករាជ្យ	ក្រសួងព្រះបរមរាជវាំង	120	0	9/15	64
	អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ	120	0	2/9	62
	អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា	20	0	12/19	95
	អគ្គលេខាធិការដ្ឋានរដ្ឋសភា	122	0	3/30	14
	សាលាឧទ្ធរណ៍មហាអយ្យការ	120	0	3/6	21
	ឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម	94	89.06	5/5	100
	គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត	69	20.99	20/20	100
	អាជ្ញាធរសវនកម្មជាតិ	289	140.13	26/29	96
	អង្គភាពប្រឆាំងអំពើពុករលួយ	82	83.06	3/5	85
	អគ្គលេខាធិការដ្ឋាននៃ តុលាការកំពូល	120	0	ពុំទាន់ទទួលបានឯកសារផ្លូវការ	
	ក្រសួងយុត្តិធម៌	120	0	14/20	70



២.៣. លទ្ធផលនៃការសិក្សាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត (១/២)

គោលបំណង គឺដើម្បីសិក្សាបន្ថែមលើរបាយការណ៍វឌ្ឍនភាពនៃការ
អនុវត្ត MAP3 ដោយពិនិត្យនូវភាពខ្លាំង និងភាពខ្សោយនៃសុខភាពប្រព័ន្ធ
គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃបណ្តាក្រសួងទាំង ៤ និងរដ្ឋបាលរាជធានី
ខេត្ត រួមមាន៖

១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. ក្រសួងអប់រំ យុវជន និងកីឡា
៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៤. ក្រសួងមុខងារសាធារណៈ
៥. រដ្ឋបាលរាជធានីភ្នំពេញ
៦. រដ្ឋបាលខេត្តកំពង់ស្ពឺ





២.៣. លទ្ធផលនៃការសិក្សាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត (២/២)

ល.រ	វិធានការ	បញ្ហាប្រឈម
១	ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ស្វាគមន៍ការអនុវត្តថវិកាកម្មវិធី	ការដាក់ឱ្យអនុវត្តថវិកាកម្មវិធីត្រូវបានកំណត់ជាចំនួនខេត្តប្រចាំឆ្នាំ ដែលនាំឱ្យរដ្ឋបាលរាជធានី ខេត្តពិបាកក្នុងការត្រៀមខ្លួនក្នុងការអនុវត្ត
២	តួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័នអនុវត្តថវិកាកម្មវិធី (អង្គភាពហិរញ្ញវត្ថុនិងអង្គភាពថវិកា)	កិច្ចសហការនៅមានកម្រិតរវាងអង្គភាពហិរញ្ញវត្ថុ និងអង្គភាពថវិកា
៣	បង្កើននូវការចូលរួមលើការរៀបចំថវិកា (ផែនការយុទ្ធសាស្ត្រថវិកា និងកញ្ចប់ថវិកាប្រចាំឆ្នាំ) ពីគ្រប់អង្គភាពថវិកាទាំងអស់	បង្កើតសកម្មភាពច្រើនហួសពីធនធានដែលមានកំណត់ ជាពិសេស នៅរដ្ឋបាលរាជធានី ខេត្ត
៤	បង្កើននូវតម្លាភាព និងគណនេយ្យភាពរបស់អង្គភាពថវិកានីមួយៗលើអនុវត្តថវិកាគាំទ្រផែនការសកម្មភាព	សមត្ថភាពរបស់អង្គភាពថវិកានៅមានកម្រិត អង្គភាពលទ្ធកម្មនៃក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត លើការអនុវត្តថវិកាលើកិច្ចលទ្ធកម្មសាធារណៈថវិកាកម្រិតសិទ្ធិមានទំហំមិនទាន់សមស្របនៅឡើយ
៥	ក្រសួង ស្ថាប័ន ចាប់ផ្តើមធ្វើអាទិភាពភារៈបន្ថែមនៃកម្មវិធី របស់ក្រសួង ស្ថាប័នសាមី ដោយធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងកញ្ចប់ថវិកាប្រចាំឆ្នាំ បន្សំនឹងគោលនយោបាយរដ្ឋាភិបាល	ក្រសួង ស្ថាប័នពិបាកក្នុងកំណត់អាទិភាព ដោយសារតែការផ្លាស់ប្តូរគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការបន្ស៊ុះរាំងគោលនយោបាយរបស់រដ្ឋាភិបាល និងគោលនយោបាយវិស័យ




* ៣. លទ្ធផលនៃការវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ

* របាយការណ៍នេះប្រើប្រាស់ទិន្នន័យឆ្នាំ២០១៤-២០១៦ ព្រមទាំងបញ្ចូលវឌ្ឍនភាពឆ្នាំ២០១៧ ជាមូលដ្ឋាន ផងដែរ។ ការវាយតម្លៃនេះ គឺរៀបចំឡើងក្នុងកម្រិតផ្ទៃក្នុង អ.គ.ហ. ដោយប្រើប្រាស់ក្របខ័ណ្ឌ PEFA តែម៉ូឡេគុល៖




ក្របខ័ណ្ឌ PEFA ឆ្នាំ២០១១

ក្របខ័ណ្ឌ PEFA ឆ្នាំ២០១៦





១. វិន័យវិភាគ
២. ប្រសិទ្ធភាពនៃការវិភាគវិភាគ
៣. ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ





តារាងខ្ពស់ប្លែកគ្នានៃក្របខណ្ឌ PEFA ២០១១ និងក្របខណ្ឌ PEFA ២០១៦





របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៧

A. លទ្ធផលនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ ភាពជឿទុកចិត្តនៃថវិកា

PI-1	ចំណាយសរុបធៀបនឹងច្បាប់ថវិកាដែលបានអនុម័ត
PI-2	សមាសធាតុចំណាយធៀបនឹងច្បាប់ថវិកាដែលបានអនុម័ត
PI-3	ចំណូលសរុបធៀបនឹងច្បាប់ថវិកាដែលបានអនុម័ត
PI-4	សន្និធិបំណុលកកស្ទះ និងការតាមដានបំណុលកកស្ទះ

B. ការងារត្រួតពិនិត្យសំខាន់ៗ៖ ភាពគ្រប់ជ្រុងជ្រោយនិងតម្លាភាពនៃថវិកា

PI-5	ចំណាត់ថ្នាក់ថវិកា
PI-6	ភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មានដែលត្រូវបានបញ្ចូលនៅក្នុងឯកសារថវិកា
PI-7	ទំហំនៃប្រតិបត្តិការរបស់រដ្ឋាភិបាលដែលមិនត្រូវបានរាយការណ៍
PI-8	តម្លាភាពនៃទំនាក់ទំនងហិរញ្ញវត្ថុនៅគ្រប់ថ្នាក់នៃរដ្ឋបាល
PI-9	ការត្រួតពិនិត្យហានិភ័យថវិកាពីអង្គភាពសាធារណៈដទៃទៀតក្រៅពីក្រសួង ស្ថាប័ន
PI-10	លទ្ធភាពរបស់សាធារណជនក្នុងការទទួលបានព័ត៌មានថវិកាសំខាន់ៗ

C. វដ្តថវិកា

C(i) ការផ្សារភ្ជាប់ថវិកានឹងគោលនយោបាយ

PI-11	កាលានុក្រម និងការចូលរួមក្នុងកិច្ចដំណើរការរៀបចំថវិកាប្រចាំឆ្នាំ
PI-12	ទស្សនៈវិស័យច្រើនឆ្នាំក្នុងការធ្វើផែនការថវិកា, គោលនយោបាយចំណាយ និងការរៀបចំថវិកា

C(ii) ភាពអាចប៉ាន់ប្រមាណបាន និងការត្រួតពិនិត្យការអនុវត្តថវិកា

PI-13	តម្លាភាពនៃកាតព្វកិច្ចជាប់ពន្ធនិងបំណុលពន្ធរបស់អ្នកជាប់ពន្ធ
PI-14	ប្រសិទ្ធភាពនៃវិធានការសម្រាប់ចុះបញ្ជីអ្នកជាប់ពន្ធនិងការវាយតម្លៃពន្ធ
PI-15	ប្រសិទ្ធភាពនៃការប្រមូលពន្ធ
PI-16	ភាពអាចប៉ាន់ប្រមាណបាននូវអត្ថិភាពថវិកាសម្រាប់ធានាចំណាយ

PI-17	ការកត់ត្រានិងការគ្រប់គ្រងសមតុល្យសាច់ប្រាក់, បំណុល និងការធានា
PI-18	ប្រសិទ្ធភាពនៃការត្រួតពិនិត្យបញ្ជីប្រាក់បៀវត្ស
PI-19	តម្លាភាព ការប្រកួតប្រជែង និងយន្តការដោះស្រាយបណ្តឹងតវ៉ាក្នុង កិច្ចលទ្ធកម្ម
PI-20	ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងទៅលើចំណាយមិនមែនបៀវត្ស
PI-21	ប្រសិទ្ធភាពនៃសវនកម្មផ្ទៃក្នុង

C(iii) គណនេយ្យ, ការកត់ត្រា និងរបាយការណ៍

PI-22	ភាពទាន់ពេល និងភាពទៀងទាត់នៃការផ្ទៀងផ្ទាត់គណនី
PI-23	អត្ថិភាពនៃព័ត៌មានស្តីពីធនធានដែលទទួលបានពីអង្គភាពផ្តល់សេវា
PI-24	គុណភាពនិងភាពទាន់ពេលនៃរបាយការណ៍ថវិកាក្នុងឆ្នាំ
PI-25	គុណភាពនិងភាពទាន់ពេលវេលានៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

C(iv) ការត្រួតពិនិត្យនិងសវនកម្មផ្ទៃក្រៅ

PI-26	វិសាលភាព ចរិតលក្ខណៈ និងការតាមដានបន្តនៃសវនកម្មផ្ទៃក្រៅ
PI-27	ការត្រួតពិនិត្យលើច្បាប់ថវិកាប្រចាំឆ្នាំ ដោយអង្គនីតិបញ្ញត្តិ
PI-28	ការត្រួតពិនិត្យលើរបាយការណ៍សវនកម្មផ្ទៃក្រៅដោយអង្គនីតិបញ្ញត្តិ

D. ការអនុវត្តរបស់ដៃគូអភិវឌ្ឍន៍

D-1	ការប៉ាន់ប្រមាណការគាំទ្រថវិកាដោយផ្ទាល់
D-2	ព័ត៌មានហិរញ្ញវត្ថុដែលត្រូវបានផ្តល់ដោយដៃគូអភិវឌ្ឍន៍សម្រាប់ការរៀបចំថវិកានិងការរាយការណ៍ពីហិរញ្ញប្បទានសម្រាប់គម្រោងនិងកម្មវិធី
D-3	ទំហំនៃហិរញ្ញប្បទានដែលត្រូវបានគ្រប់គ្រងតាមនីតិវិធីជាតិ



លទ្ធផលនៃការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុឆ្នាំ២០១៧ (PEFA)

សូចនាករ រសមិទ្ធកម្មនៃ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ		ការដាក់ពិន្ទុតាមសមាសធាតុ				ពិន្ទុសរុប	ការដាក់ពិន្ទុតាមសមាសធាតុ				ពិន្ទុសរុប
		i	ii	iii	iv		i	ii	iii	iv	
A. លទ្ធផលនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ ភាពជឿទុកចិត្តនៃថវិកា											
PI-1	ចំណាយសរុបធៀបនឹងច្បាប់ថវិកាដែលបានអនុម័ត	A				A	A				A
PI-2	សមាសធាតុចំណាយធៀបនឹងច្បាប់ថវិកាដែលបានអនុម័ត	D	B			D+	B	B			B
PI-3	ចំណូលសរុបធៀបនឹងច្បាប់ថវិកាដែលបានអនុម័ត	A				A	B				B
PI-4	សន្និធិបំណុលកកស្ទះ និងការតាមដានបំណុលកកស្ទះ	D	C			D+	B	C			C+
B. ការងារត្រួតពិនិត្យសំខាន់ៗ៖ភាពគ្រប់ជ្រុងជ្រោយនិងគុណភាពនៃថវិកា											
PI-5	ចំណាត់ថ្នាក់ថវិកា	C				C	C				C
PI-6	ភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មានដែលត្រូវបានបញ្ចូលនៅក្នុងឯកសារថវិកា	C				C	C				C
PI-7	ទំហំនៃប្រតិបត្តិការរបស់រដ្ឋាភិបាលដែលមិនត្រូវបានរាយការណ៍	C	C			C	A	C			C+
PI-8	គុណភាពនៃទិន្នន័យហិរញ្ញវត្ថុនៅគ្រប់ថ្នាក់នៃរដ្ឋបាល	A	A	D		B	A	A	D		B
PI-9	ការត្រួតពិនិត្យហានិភ័យថវិកាពីអង្គភាពសាធារណៈដទៃទៀតក្រៅពីក្រសួងស្ថាប័ន	C	A			C+	B	A			B+
PI-10	លទ្ធភាពរបស់សាធារណជនក្នុងការទទួលបានព័ត៌មានថវិកាសំខាន់ៗ	D				D	B				B





លទ្ធផលនៃការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុឆ្នាំ២០១៧ (PEFA)

សូចនាករសមិទ្ធកម្មនៃ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ		ការដាក់ពិន្ទុតាមសមាសធាតុ				ពិន្ទុសរុប	ការដាក់ពិន្ទុតាមសមាសធាតុ				ពិន្ទុសរុប
		i	ii	iii	iv		i	ii	iii	iv	
C. វដ្តថវិកា											
C(i) ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ											
PI-11	កាលានុក្រម និងការចូលរួមក្នុងកិច្ចដំណើរការរៀបចំថវិកាប្រចាំឆ្នាំ	A	A	A		A	A	A	A		A
PI-12	ទស្សនៈវិស័យច្រើនឆ្នាំក្នុងការធ្វើផែនការថវិកា , គោលនយោបាយ ចំណាយ និងការរៀបចំថវិកា	C	A	C	C	C+	C	A	C	C	C+
C(ii) ភាពអាចប៉ាន់ប្រមាណបាន និងការត្រួតពិនិត្យការអនុវត្តថវិកា											
PI-13	តម្លាភាពនៃកាតព្វកិច្ចជាប់ពន្ធនិងបំណុលពន្ធរបស់អ្នកជាប់ពន្ធ	C	B	C		C+	C	B	B		B
PI-14	ប្រសិទ្ធភាពនៃវិធានការសម្រាប់ចុះបញ្ជីអ្នកជាប់ពន្ធនិងការវាយតម្លៃពន្ធ	D	C	C		D+	C	C	C		C
PI-15	ប្រសិទ្ធភាពនៃការប្រមូលពន្ធ	D	B	C		D+	D	B	C		D+
PI-16	ភាពអាចប៉ាន់ប្រមាណបាននូវអត្ថិភាពថវិកាសម្រាប់ធានាចំណាយ	B	B	C		C+	C	C	C		C
PI-17	ការកត់ត្រានិងការគ្រប់គ្រងសមតុល្យសាច់ប្រាក់, បំណុល និងការធានា	C	B	C		C+	C	B	C		C+
PI-18	ប្រសិទ្ធភាពនៃការត្រួតពិនិត្យបញ្ជីប្រាក់បៀវត្ស	B	C	B	D	D+	B	C	B	C	C+
PI-19	តម្លាភាពការប្រកួតប្រជែងនិងយន្តការដោះស្រាយបណ្តឹងតវ៉ាក្នុងកិច្ចលទ្ធកម្ម	B	D	D	D	D+	B	D	B	D	C
PI-20	ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងទៅលើចំណាយមិនមែនបៀវត្ស	C	C	C		C	C	C	C		C
PI-21	ប្រសិទ្ធភាពនៃសវនកម្មផ្ទៃក្នុង	C	C	C		C	C	C	C		C





លទ្ធផលនៃការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុឆ្នាំ២០១៧ (PEFA)

សូចនាករសមិទ្ធកម្មនៃ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ		ការដាក់ពិន្ទុតាមសមាសធាតុ				ពិន្ទុសរុប	ការដាក់ពិន្ទុតាមសមាសធាតុ				ពិន្ទុសរុប
		i	ii	iii	iv		i	ii	iii	iv	
C(iii) គណនេយ្យ, ការកត់ត្រា និងរបាយការណ៍											
PI-22	ភាពទាន់ពេល និងភាពទៀងទាត់នៃ ការផ្ទៀងផ្ទាត់ គណនី	B	D			C	B	D			C
PI-23	អត្ថិភាពនៃ ព័ត៌មាន ស្តីពីធនធាន ដែលទទួលបាន ពីអង្គភាពផ្តល់សេវា	D				D	D				D
PI-24	គុណភាពនិងភាពទាន់ពេលនៃ របាយការណ៍ថវិកាក្នុងឆ្នាំ	C	A	C		C+	C	A	C		C+
PI-25	គុណភាពនិងភាពទាន់ពេលវេលានៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ	D	B	C		D+	D	B	C		D+
C(iv) ការត្រួតពិនិត្យនិងសវនកម្មផ្ទៃក្រៅ											
PI-26	វិសាលភាព ចរិតលក្ខណៈ និងការតាមដានបន្តនៃ សវនកម្មផ្ទៃក្រៅ	NR	A	C		NR	D	A	C		D+
PI-27	ការត្រួតពិនិត្យលើ ច្បាប់ថវិកាប្រចាំឆ្នាំ ដោយអង្គនីតិបញ្ញត្តិ	C	B	C	B	C+	C	B	C	B	C+
PI-28	ការត្រួតពិនិត្យលើ របាយការណ៍សវនកម្មផ្ទៃក្រៅដោយ អង្គនីតិបញ្ញត្តិ	B	B	B		B	B	B	B		B

៤. បញ្ហាប្រឈម និងសំណើដំណោះស្រាយ

CAP3

PEFA





៤. បញ្ហាប្រឈម និងសំណើដំណោះស្រាយ (១/៣)

បញ្ហាប្រឈម	សំណើដំណោះស្រាយ
១. ការផ្លាស់ប្តូររចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន ដែលនាំឱ្យបង្កើនបន្ទុកក្នុងការសម្របសម្រួល និងត្រូវការពេលវេលា ដើម្បីសិក្សា និងស្វែងយល់ ដើម្បីអាចចូលរួមអនុវត្ត PFMRP	ស្នើគ្រប់ក្រសួង ស្ថាប័ន មេត្តាគាំទ្រ និងលើកចិត្តមន្ត្រីបង្គោលនៅតាមក្រសួង ស្ថាប័ន និងមិនគួរផ្លាស់ប្តូរញឹកញាប់ ដែលនាំឱ្យបាត់ប្រសិទ្ធភាពការងារ និងការសម្របសម្រួល
២. ការសម្របសម្រួលរវាងក្រសួង ស្ថាប័ន និង កសហវ ទាំងការរៀបចំ និងអនុវត្តថវិកាកម្មវិធីនៅមានកម្រិតនៅឡើយ	ស្នើ កសហវ រៀបចំសិក្ខាសាលាជាប្រចាំឆ្នាំស្តីពីការបង្កើនការផ្សព្វផ្សាយ អំពីតួនាទី និងភារកិច្ចរបស់អង្គភាពថវិកា និងការចែករំលែកបទពិសោធន៍ពីការអនុវត្តកម្មវិធី ដើម្បីក្រសួង ស្ថាប័ន អាចចែករំលែកបទពិសោធន៍ទៅវិញទៅមក និងទទួលបានការណែនាំបន្ថែមពី កសហវ
៣. ការសម្របសម្រួលរវាងអង្គភាពហិរញ្ញវត្ថុ និងអង្គភាពថវិកានៃក្រសួង ស្ថាប័ននៅមានកម្រិត ដែលទាមទារឱ្យមានការជំរុញបន្ថែមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។	✓ ការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់អង្គភាពហិរញ្ញវត្ថុ និងអង្គភាពថវិកា ✓ បទពិសោធន៍ពីនីវិធីការរៀបចំ និងអនុវត្តថវិកាកម្មវិធី។ល។



៤. បញ្ហាប្រឈម និងសំណើដំណោះស្រាយ (១/៣)

បញ្ហាប្រឈម	សំណើដំណោះស្រាយ
៤. ការកសាងសមត្ថភាពមន្ត្រីរាជការលើវិស័យហិរញ្ញវត្ថុសាធារណៈ ជាពិសេសការអនុវត្តថវិកាកម្មវិធី នៅតែជាបញ្ហាប្រឈមខ្លាំងនៅឡើយ	ស្នើឱ្យមានការបណ្តុះបណ្តាលជារយៈពេលមធ្យម និងវែងលើ ការងារពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ
៥. ការរៀបចំម៉ូដែលព្យាករណ៍របស់គយ និងទម្រង់សម្រាប់ព្យាករណ៍ ចំណូលមិនមែនសារពើពន្ធ ត្រូវបានអូសបន្លាយពេលជាច្រើនឆ្នាំ ដោយសារកង្វះជំនួយបច្ចេកទេស និងធនធានមនុស្ស	ស្នើអគ្គនាយកដ្ឋានគោលនយោបាយ នៃ កសហវ ផ្តល់ជំនួយ បច្ចេកទេស និងជំរុញការងាររៀបចំម៉ូដែលព្យាករណ៍ចំណូល ឱ្យបានរួចរាល់នៅឆ្នាំ២០១៨
៦. ការគ្រប់គ្រងការផ្លាស់ប្តូរ និងនីតិវិធីការងាររបស់ក្រសួង ស្ថាប័ន ដើម្បីអនុវត្តប្រព័ន្ធ FMIS នៅមិនទាន់ច្បាស់លាស់ជាពិសេសការបែង ចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងប្រព័ន្ធ	ស្នើបញ្ចូលការគ្រប់គ្រងការផ្លាស់ប្តូរ និងពិនិត្យលើនីតិវិធីការងារ គ្រប់ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងប្រព័ន្ធ ជាពិសេសមាន របាយការណ៍បញ្ជាក់នីតិវិធីបច្ចុប្បន្នប៉ុន្មាន និងអនាគតប៉ុន្មាន
៧. ការរៀបចំនិងអនុវត្តកម្មវិធីចំណូល-ចំណាយមិនក្លាយជាការងារ អាទិភាពនៅឡើយ	គួរពង្រឹងការរៀប និងការអនុវត្តកម្មវិធីចំណូល-ចំណាយ



៤. បញ្ហាប្រឈម និងសំណើដំណោះស្រាយ (១/៣)

បញ្ហាប្រឈម	សំណើដំណោះស្រាយ
៨. ការរៀបចំច្បាប់ស្តីពីគ្រប់គ្រងគ្រងទ្រព្យសម្បត្តិរដ្ឋមិនទាន់ត្រូវបានបញ្ចប់តាមគោលដៅ	ស្នើអង្គភាពពាក់ព័ន្ធ មេត្តាពន្លឿនការរៀបចំលិខិតបទដ្ឋានគិតយុត្តយ៉ាងយូរនៅក្នុងឆ្នាំ២០១៨ ដើម្បីចៀសវាងការអូសបន្លាយពេលវេលាសម្រាប់អនុវត្តកម្មវិធីកែទម្រង់ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព
៩. នីតិវិធីនៃការជម្រះទ្រព្យសម្បត្តិរដ្ឋនៅមិនទាន់ច្បាស់លាស់, ការរៀបចំប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនៅមានចំនួនតិចនិងភាពយឺតយ៉ាវនៃផ្លូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ	
១០. ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនិងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ មានសភាពយឺតជាងការគ្រោងទុក	
១១. មុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច នៅមិនទាន់ធ្វើសុខដុមនីយកម្ម និងមានការត្អូញត្អែរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរងសវនកម្ម និងអធិការកិច្ច	ស្នើអង្គភាពពាក់ព័ន្ធ មេត្តាពន្លឿនការធ្វើសុខដុមនីយកម្មមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច

៥. សន្និដ្ឋាន

CAP3

PEFA





៥. សន្និដ្ឋាន (១/២)

- ❑ តាមរយៈលទ្ធផលប្រចាំឆ្នាំ ២០១៧ នៃការអនុវត្តកម្មវិធីកែទម្រង់ បានចង្អុលបង្ហាញថាទាំងសមិទ្ធកម្មគាំទ្រ CAP3 ទទួលបានលទ្ធផលល្អ ទាំងសមិទ្ធកម្មតាមអង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន បានបង្ហាញនូវកិច្ចខិតខំនៃអង្គភាពនីមួយៗ ដើម្បីសម្រេចគោលដៅរួម នៃ PFMRP ។
- ❑ ទន្ទឹមនេះ អ.គ.ហ. នឹងសម្របសម្រួល និងជំរុញគ្រប់ក្រសួង ស្ថាប័ន បន្តពង្រឹងការអនុវត្ត PFMRP ដោយអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥, ការគ្រប់គ្រងការប្រមូលចំណូល និងការពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធ FMIS ដំណាក់កាលទី២។

៥. សន្និដ្ឋាន (២/២)



ភាពជឿទុកចិត្តនៃថវិកានៅតែ
អាចរក្សាបានជាសារវន្ត ប៉ុន្តែ
ទាមទារឱ្យមានការពង្រឹងការ
ព្យាករ និងការអនុវត្តកម្មវិធី
ចំណូល-ចំណាយប្រចាំត្រីមាស




ប្រព័ន្ធគណនេយ្យភាពបាននិង
កំពុងកសាងតាមរយៈការដាក់
ឱ្យអនុវត្តប្រព័ន្ធ FMIS
ដំណាក់កាលទី១ និងទី២
ជាមួយភាពប្រុងប្រយ័ត្ន



ការពង្រឹង និងពង្រីកការ
អនុវត្តថវិកាកម្មវិធី ជា
មូលដ្ឋានគ្រឹះសម្រាប់
រៀបចំ និងកំណត់ការ
ផ្លាស់ប្រព័ន្ធថវិកាកម្ពុជា



បុទ្ទសាស្ត្រនៃការកែទម្រង់
ប្រព័ន្ធថវិកាកម្ពុជា ជាសមាស
ធាតុសំខាន់សំរាប់កំណត់ទិស
ដៅគណនេយ្យភាពសមិទ្ធកម្ម
ដែលជាគោលដៅចុងក្រោយនៃ
PFMRP



ការរៀបចំប្រព័ន្ធលើក
ទឹកចិត្ត និងជំរុញការ
ធ្វើស្ថាប័ននីយកម្មឱ្យ
ស្របតាម PFMRP



កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

“ប្រព័ន្ធ យន្តការ ក្របខ័ណ្ឌគតិយុត្ត និងធនធានមនុស្ស”
គឺជាកត្តាគន្លឹះកំណត់ជោគជ័យ ធានាវិន័យ តម្លាភាព គណនេយ្យភាព
ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

សូមអរគុណ!